

គម្រោង CAREGiver

អ្នកផ្តល់ការមើលថែ



ងាយ អ៊ុលី ឡាយហ្វ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ

គម្រោងអ្នកផ្តល់ការមើលថែ

ត្រូវបានរចនាឡើងក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍លើការ
ការពារអាយុជីវិត ដែលគម្រោងនេះមានកម្រៃសមរម្យ មានជម្រើស
រយៈពេលការពារនិងការបង់បុព្វលាភធានារ៉ាប់រងមានភាពបត់បែន
សម្រាប់ លោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក។

កម្មវត្ថុនៃការធានារ៉ាប់រង

គម្រោងអ្នកផ្តល់ការមើលថែ គឺជាផលិតផលធានារ៉ាប់រងដែលផ្តល់
ជម្រើសការការពារសុទ្ធចាប់ពីរយៈពេលខ្លី ដល់រយៈពេលវែងតាម
តម្រូវការអតិថិជន ដើម្បីទទួលបានភាពស្ងប់ចិត្ត អនាគតកាន់តែ
ប្រសើរ និងសុវត្ថិភាពសម្រាប់គ្រួសារ។

វិសាលភាពនៃការធានារ៉ាប់រង

គម្រោងនេះគឺជាធានារ៉ាប់រងអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យ
មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពី
គ្រប់ហេតុការណ៍ទាំងអស់។

លក្ខណៈទូទៅ	គម្រោងអ្នកផ្តល់ការមើលថែ
អាយុស្នើសុំការធានារ៉ាប់រង	១ – ៥៥ ឆ្នាំ
អាយុទទួលបានការធានារ៉ាប់រង អតិបរមា	៦៥ ឆ្នាំ
រយៈពេលបណ្តុសឡារ៉ាប់រង	១ – ៤៧ ឆ្នាំ
រយៈពេលបង់បុព្វលាភ ធានារ៉ាប់រង	បង់ស្មើនឹងរយៈពេលបណ្តុ សឡារ៉ាប់រង ឬ បង់បន្តយុទ្ធិ (១០ ឬ ២០ ឆ្នាំ)
ទឹកប្រាក់ត្រូវបានធានា	អប្បបរមា USD 1,500
អត្ថប្រយោជន៍	ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និង អចិន្ត្រៃយ៍ដែល បណ្តាល ឬមិន បណ្តាលពីគ្រោះថ្នាក់ចៃដន្យនឹង ទទួលបាន ១០០% នៃ ទឹកប្រាក់ត្រូវបានធានា

មូលហេតុ ២ យ៉ាងដែលលោកអ្នកគួរទិញ គម្រោងអ្នកផ្តល់ការមើលថែ

1

ការការពារជីវិតមានភាពទូលំទូលាយ

វិភាគនិងការការពារអាយុជីវិតដែលមានរយៈពេលនៃ
ការធានារ៉ាប់រង ដ៏ច្រើនសម្បូរបែប

2

រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង ដែលមានភាពបត់បែន

បង់បុព្វលាភធានារ៉ាប់រង ដែលមានរយៈពេលតិចជាង
រយៈពេលបណ្តុសឡារ៉ាប់រង

លោកអ្នកអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងតាមវិធីសាស្ត្រដូចជា៖

ប្រចាំខែ ឬ ប្រចាំត្រីមាស ឬ ប្រចាំឆមាស ឬ ប្រចាំឆ្នាំ។

លោកអ្នកអាចធ្វើការបង់បុព្វលាភធានារ៉ាប់រងតាមមធ្យោបាយដូចជា៖

ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រីស៍
(ខេមបូឌា) ម.ក ឬ ទូទាត់តាមរយៈធានាគារដៃគូបង់ប្រាក់ ទូទាត់តាមរយៈ KHQR
ឬ បញ្ជាបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ ។

ចំណាំ៖

- ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់ទៅតាមកាលបរិច្ឆេទកំណត់ត្រូវបង់
បុព្វលាភធានារ៉ាប់រង នោះ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ នឹងផ្តល់រយៈពេល
អនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់បុព្វលាភធានារ៉ាប់រង
ចុងក្រោយនោះ។
- ក្នុងករណី ម្ចាស់បណ្តុសឡារ៉ាប់រងនៅបន្តទុកខានបង់បុព្វលាភធានារ៉ាប់រងលើសពី
រយៈពេលអនុគ្រោះ ៣០ថ្ងៃ ក្រុមហ៊ុននឹងមិនបន្តការធានានោះទេ ហើយម្ចាស់
បណ្តុសឡារ៉ាប់រងត្រូវស្នើសុំបន្តសុពលភាពមកកាន់ក្រុមហ៊ុន ងាយ អ៊ុលី ឡាយ
ហ្វ ដើម្បីទទួលបានការការពារឡើងវិញ នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ ឆ្នាំ
ដោយរាប់បញ្ចូលទាំងរយៈពេលអនុគ្រោះ ៣០ថ្ងៃ។

តាមរយៈការធានារ៉ាប់រងធ្វើឱ្យជីវិតកាន់តែស្រស់បំព្រង

គម្រោងអ្នកផ្តល់ការមើលថែ

ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវអត្ថប្រយោជន៍ការការពារអាយុជីវិត
ដូច្នេះ គោលដៅហិរញ្ញវត្ថុរបស់លោកអ្នកត្រូវបានកំណត់ដោយភាព
ប្រាកដប្រជា។ផលិតផលនេះគឺជាធានាផងដែរថាគ្រួសាររបស់លោកអ្នក
ត្រូវបានធានានូវ សុវត្ថិភាពពីព្រឹត្តិការណ៍អកុសលណាមួយ។

អំពីក្រុមហ៊ុន

ងាយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រីស៍ (ខេមបូឌា) ម.ក ដែលជា
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ងាយ អ៊ុលី ឡាយហ្វ ហូលីឌីង គឺជា
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។
ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលីឌីង មានទីស្នាក់ការកណ្តាល
នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្ម
នៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម
ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។
ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ហូលីឌីង មានគ្រឹះមូលធនដ៏រឹងមាំ
ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និង
បុព្វលាភធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ
(គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម
នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅ
រាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និង
ខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានា
រ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា»
រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។
ថ្វីទ្រនេះយើងក៏ទទួលបានពានរង្វាន់២បន្ថែមទៀតពី HR Asia
ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់
ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ
កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន
១ម៉ឺន៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការពារចំនួន
៩១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង
និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង
១ពាន់មរយគ្រួសារ ក្នុងទំហំទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក។




សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ អ៊ីនស្ត្រីស៍ (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ຂອບເຂດ

លោក ដារ៉ា អាយុ ៣៥ ឆ្នាំ ទិញគម្រោងអ្នកផ្តល់ការមើលថែ ដែលបណ្តុះស្វ័យភាព មានរយៈពេល ២០ ឆ្នាំ ជាមួយនឹងទំហំទឹកប្រាក់ត្រូវបាន ធានា ១០,០០០ ដុល្លារអាមេរិក។ គាត់ជ្រើសរើសយករយៈពេលការបង់បុព្វលាភធានារ៉ាប់រងបន្ថយខ្លី។


ໝາຍ



ឧទាហរណ៍ទី២

លោក ឆាវ៉ា អាយុ ៣៥ ឆ្នាំ ទិញគម្រោងអ្នកផ្តល់ការមើលថែ ដែលបណ្តុះបណ្តាលរ៉ាប់រងមានរយៈពេល ២០ ឆ្នាំ ជាមួយនឹងទំហំទឹកប្រាក់ត្រូវបាន ធានា ១០,០០០ ដុល្លារអាមេរិក។ គាត់ ជ្រើសរើសយករយៈពេលការបង់បុព្វលាភធានារ៉ាប់រងពេញ។

កង



ករណីមិនធានា

ក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និង អចិន្ត្រៃយ៍ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វូ នឹងមិនទូទាត់អត្ថប្រយោជន៍ ធានារ៉ាប់រង នៃបណ្ណសន្យារ៉ាប់រងនេះឡើយប្រសិនបើមរណភាព ឬពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង កើតឡើងដោយសារ មូលហេតុណាមួយទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្តីក្នុងចំណោម ហេតុការណ៍ដូចខាងក្រោម៖

ក. អត្ថបាត ដោយមិនគិតអំពីស្ថានភាពបញ្ហាស្វារតិរបស់អ្នក
ត្រូវបានធានារ៉ាប់រង ក្នុងរយៈពេល ២ ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ
ចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទការចាប់ផ្តើមមាន
សុពលភាពនៃការបន្តសុពលភាពឡើងវិញ ដោយយក
កាលបរិច្ឆេទចុងក្រោយគេ ឬ

ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ

គ. ការប្រើប្រាស់សារធាតុញៀន ឬគ្រឿងញៀនខុសច្បាប់ ការសេពគ្រឿងស្រវឹងហួសកម្រិត ឬ បើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដូចមានចែងក្នុងច្បាប់ និងបញ្ញត្តិផ្សេងៗទៀត ឬ

ប.បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង
ឬ អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ឬ
អ្នកប្រើប្រាស់ តើគឺជាអ្នកប្រកាសប្រើប្រាស់ផ្ទៃក្នុងបណ្ណសន្យារ៉ាប់រង

ង. ពិការភាព កើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យា
រ៉ាប់រង ឬកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ ឬ

ច. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬភាពវឹកវរក្នុងប្រទេស ឬកុហ្សកម្ម ឬ កូដកម្ម ឬ

ឆ. គ្រឿងផ្ទុះ ឬរំលោភបំពានដោយសារតែអារម្មណ៍មិន ឆាប់រហ័ស ឬអារម្មណ៍ ឧបករណ៍ ឬគ្រឿងផ្ទុះកែច្នៃ ឬ

៨. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹក ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ ដកដង្ហើម ឬ

ឈ.សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែលមាន អាជ្ញាបណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរ។

*សូមមើល ខ នឹងលក្ខខណ្ឌបណ្ណសន្យារ៉ាប់រង
សម្រាប់ព័ត៌មានលម្អិត

**> ករណីមរណភាពជាអនីតិធន នោះអត្ថប្រយោជន៍មរណភាព
ដែលត្រូវទូទាត់មានដូចខាងក្រោម៖**

អាយុគិតត្រឹមថ្ងៃខែឆ្នាំ កំណើតចុងក្រោយ	អត្ថប្រយោជន៍មរណភាព ករណី អនិតិជនដែលនឹងត្រូវទូទាត់
១ ឆ្នាំ	៤០%
២ ឆ្នាំ	៦០%
៣ ឆ្នាំ	៨០%
ចាប់ពី ៤ ឆ្នាំឡើងទៅ	១០០%

ករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ អនុវត្តចំពោះតែអ្នកត្រូវបាន
ធានារ៉ាប់រងដែលមានអាយុចាប់ផ្តើម ចាប់ពី ១៨ ឆ្នាំ តែប៉ុណ្ណោះ។

* សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ភ្នាក់ងារធានារ៉ាប់រង
 ជារូបវន្តបុគ្គល ឬបុគ្គលិកលក់ធានារ៉ាប់រង

*សូមមើល ខ នឹងលក្ខខណ្ឌបណ្ណសន្យារ៉ាប់រង
សម្រាប់ព័ត៌មានលម្អិត